

ENGLISH	TRANSLITERATION (TARGET LANGUAGE)
We are leading a convoy through this area.	yUhng noa um mu'k gong woa a moo ay gut dtaam dom bon niH (យើង នាំ មុខ កុងវេ មួយ ភាត់ តាម តំបន់ នេះ។)
We are responsible for the security of the convoy.	yUhng dtoa dtoo ul koH dtrou son dte' sok ro boH gong woa a (យើង ទូទៅ ឱស ត្រូវ សន្តិសុខ របស់ កុងវេ។)
We must conduct safety inspections on all the vehicles.	yUhng dtrou twUh gaa dtroo ut bpee neut mUhl son dte' sok nou gru'p yee un dtay ung oH (យើង ត្រូវ ធ្វើ ការ ត្រួត ពិនិត្យ ម៉ែល សន្តិសុខ នៅ ត្រប់ យាន ទាំង អស់។)
We must drive the convoy through this intersection.	yUhng dtrou bor gong woa a gut dtaam dtror laing gaing niH (យើង ត្រូវ បរ កុងវេ ភាត់ តាម ត្រឡប់ផ្លូវ នៅ នេះ។)
We are escorting the convoy.	yUhng gom bpu'ng dtai hai horm gong woa a (យើង កំពង តី បោរបាយ កុងវេ។)
We must seek an alternate route.	yUhng dtrou roak plou chlaH moo ay (យើង ត្រូវ រក ផ្លូវ ផ្ទាស់ មួយ។)
We will use tanks to detonate mines.	yUhng neung bpraW roo ut graoH twUh ao ee

	<p>ptu'H groa up meen</p> <p>(យើង នឹង ប្រើ រច ក្រាង៖ ធ្វើ ឲ្យ ផ្តុះ គ្រាប់ មីនា)</p>
Snipers may fire on convoys in this area.	<p>nay uk bpoor un bugn aach bugn gong woa a knong dom bon niH</p> <p>(អ្នក ឲ្យន បាយ៉ អាច បាយ៉ កុងវេ កុង តំបន់ នេះ។)</p>
Unexploded ordnance may be planted in the road.	<p>groa up ru'm say o mun dtoa un ptu'H aach dtrou baan gop knong plou</p> <p>(គ្រាប់ វែសរ មិន ទាន់ ផ្តុះ អាច ត្រូវ បាន កំបែ កុង ផ្តូវា)</p>
The convoy will continue when the ambush is suppressed.	<p>gong woa a neung bon dtror dom naW grao ee gaa wee uy chmok dtrou baan bong graab</p> <p>(កុងវេ នឹង បន្ទូ ដំណើរ ក្រាយ ការ រាយ ផ្លូវ ត្រូវ បាន បង្ហាបា)</p>
Is there a bridge to cross the river?	<p>mee un sbpee un moo ay neung chlorng dtu'n lay dtay?</p> <p>(មាន ស្ថាន មួយ នឹង ផ្លូវ ទេ?)</p>
Will this bridge support heavy vehicles?	<p>sbpee un neung dtroa yee un tu'n t ngu'n roo dtay?</p> <p>(ស្ថាន ហើង ទ្រ យាន ធុន ផ្លូវ រួច ទេ?)</p>
Does this road lead through any towns?	<p>plou niH mee un noa um dtou gut dtaam grong naa klaH dtay?</p> <p>(ផ្លូវ នេះ មាន នំ ទៅ កាត់ តាម ក្រុង លាង ឯ៍ ទេ?)</p>

Does this road lead through heavy traffic areas?	plou niH mee un noa um dtou gut dtaam dom bon joa up jor raa jor naa klaH dtay? (ផ្លូវ នេះ មាន នាំ ឡើ កាត់ តាម តំបន់ ជាប់ ចរាចរ ណា ខ្លះ ទេ?)
Are there friendly units in this area?	mee un ong gay uk pee up jee a mut nou dom bon niH dtay? (មាន អង្គភាព ជាមិត្ត នៅ តំបន់ នេះ ទេ?)
Was enemy activity reported in this area?	mu'n niH mee un sa' gum ma' pee up bpai ich jaa mut dtrou baan wee uy gaa knong dom bon niH dtay? (មុន នេះ មាន សកម្មភាព បច្ចាមិត្ត ត្រូវ បាន ពាយការ គួង តំបន់ នេះ ទេ?)
Are there checkpoints on this road?	mee un dtee chaik klaH dtay dtaam plou niH? (មាន ទី ផ្លូវ ខ្លះ ទៅ តាម ផ្លូវ នេះ?)
Is there a site to refuel?	mee un gon laing juk sung bom bpeugn dtay? (មាន កន្លែង ចាក់ សាំង បំពេញ ទេ?)
Are there areas to take cover?	mee un dom bon som rup jo roak dtay? (មាន តំបន់ ណា ខ្លះ សម្រាប់ ត្រូវ ទេ?)
We need assistance.	yUhng dtrou gaa gaa joo ay jo roam ja rairng (យើង ត្រូវ ការ ការ ធ្វើយ ត្រោម ដៃងីបាន)
Look out for booby traps in the area.	bpror yut meen bong gai ee knong dom bon niH

(ប្រយ័ត្តិ ម៉ន បង្កើ ក្នុង តំបន់ នេះទា)

Do not drive on the shoulder of the road.

gom bor lUh jee uy plou

(កំ បរ លេខី ជាយ ផ្លូវទា)

Follow the vehicle in front of you.

bor dtaam yee un kaang mu'k nay uk

(តាម យោន ខាង មុខ អ្នកទា)